



PPC Bank

របាយការណ៍ប្រចាំត្រីមាសទី៤

(ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១)

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២១	ឆ្នាំ២០២០
ទ្រព្យសកម្មសរុប	៤.០១៥.០៤១	៤.១៧៩.២៨៦
ចំណូលសរុប	៣.៣០៦.៨១៧	៣.៥៤៩.៧៣៣
មូលធនសរុប	៧០៨.២២៤	៦២៩.៥៥៣
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២១	ត្រីមាសទី៤ ឆ្នាំ២០២០
ចំណូលសរុប	៧៩.៣០៦	៧៩.៦២៣
ចំណេញ(ខាត)មុនបង់ពន្ធ	២៩.៤១៤	២៣.៤៥០
ចំណេញ(ខាត)សុទ្ធក្នុងការិយបរិច្ឆេទ	២៣.៤៤៧	២០.២៥៧
លទ្ធផលម្ចាតក្នុងការិយបរិច្ឆេទ	២៣.១៤៦	១៦.៨៧២
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី៤ ឆ្នាំ២០២១	ឆ្នាំ២០២០
អនុបាតសាធនភាព ៊ ១	១៩,១៩	១៧,៣០
អនុបាតចំណូលធៀបនឹងមូលធន	៤៦៦,៩២	៥៦៣,៨៥
អនុបាតក្របខ័ណ្ឌសន្ទនីយភាព ៊ ១	១២៥,៤៦	១២៣,៥៩
អនុបាតឥណទានមិនដំណើរការ ៊ ២	២,១០	១,០៤
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	៩៧,៩៨	៨៦,៤៤
អនុបាតផលចំណេញ (%)	ត្រីមាសទី៤ ឆ្នាំ២០២១	ត្រីមាសទី៤ ឆ្នាំ២០២០
អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (ROA)	២,២៩	១,៦១
អនុបាតចំណេញធៀបនឹងមូលធន (ROE)	១២,៩៧	១០,៦៦
អនុបាតលទ្ធភាពបង់ប្រាក់	៨៦០,៧៤	៦៥៦,៥៨
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	មិនមាន	មិនមាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ	មិនមាន	មិនមាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត	មិនមាន	មិនមាន

សំគាល់ :

- ៊ ១ : អនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជា
- ៊ ២ : ឥណទានមិនដំណើរការអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យដែលចេញដោយធនាគារជាតិនៃកម្ពុជាចំណាត់ថ្នាក់សំវិធានធន ២០% - ១០០%

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ (លាន រៀល)



លទ្ធផលហិរញ្ញវត្ថុ (លាន រៀល)



អនុបាតផលចំណេញ(%)



សមាសភាពក្រុមប្រឹក្សាភិបាល



YIM, Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល



SIM, Sang Ton

សមាជិក



Kim, Sung Chul

សមាជិក



PARK, Chong Tae

សមាជិកឯករាជ្យ



LEE, Myunsang

សមាជិកឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំបាទមានសេចក្តីសោមន្ទីរករាយយ៉ាងខ្លាំង ក្នុងការបង្ហាញពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយអនុវត្តតាមតម្រូវការរបស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។

ដូចដែលយើងទាំងអស់គ្នាបានជ្រាបរួចមកហើយអំពីការរីករាតត្បាតនៃជម្ងឺវីរុសកូរ៉ូណាថ្មី (COVID-19) ដែលបានរីករាតត្បាតជាសកលយ៉ាងឆាប់រហ័ស ឆ្លងមនុស្សរាប់លាននាក់ និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅត្រឹង ក៏ដូចជាបណ្តាប្រទេសជាច្រើនបានដាក់កម្រិតយ៉ាងតឹងរឹងទៅលើការបំលាស់ទី ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារប្រជាជនពីមេរោគដ៏កាចសាហាវមួយនេះ, កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ, ការជួយសង្គ្រោះជីវិតមនុស្ស និងការជួយស្តារសេដ្ឋកិច្ចប្រទេសជាតិឲ្យបានល្អប្រសើរឡើង។ ជាមួយនឹងការថយចុះជាលំដាប់នៃករណីកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ ទាំងស្រុងលើគ្រប់វិស័យ ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយមេរោគរាតត្បាតកូវីដ-១៩ ក៏ដូចជាការប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍មេរោគកូវីដ-១៩ ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ផងដែរ។

ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់រហ័សតាម រយៈប្រព័ន្ធបាគងតាមបញ្ជូរ, សេវាទទួលយកនូវប័ណ្ណ CSS សម្រាប់ធ្វើប្រតិបត្តិការនៅតាមបណ្តាម៉ាស៊ីន ATM ទាំងអស់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក, ការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការស្នើសុំបង្កើនដើមទុន ប្តូរអ្នកតំណាងម្ចាស់ភាគហ៊ុនជានីតិបុគ្គលរបស់ Jeonbuk Bank Co., Ltd. និង JB Woori Capital Co., Ltd ការតម្កល់លក្ខន្តិកៈថ្មី និងការអនុញ្ញាតរបស់ ធនាគារជាតិ នៃកម្ពុជា សម្រាប់ការចូលរួមភាគកម្មវិនិយោគ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)។

គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ កំណើននៃទ្រព្យសកម្មរបស់យើងគឺមានចំនួន ៩៨៦ លានដុល្លារអាមេរិក, ប្រាក់បញ្ញើមានចំនួន ៧៤៤ លានដុល្លារអាមេរិក, ឥណទានមានការកើន ១,៦% ពីចំនួន ៧៣៤ លានដុល្លារអាមេរិក ទៅ ៧៤៦ លានដុល្លារអាមេរិក, និងមូលធនមានការកើនឡើង ៣,៤% ពី ១៦៨ លានដុល្លារអាមេរិក ទៅ ១៧៤ លានដុល្លារអាមេរិក។ នេះគឺជាកំណើននៅក្នុងត្រីមាសទី៤ ប្រៀបធៀបជាមួយត្រីមាសទី៣ ឆ្នាំ២០២១ ដែលសមិទ្ធផលរបស់ពួកយើងនេះគឺជាអត្រាជោគជ័យក្នុងចំណោមដៃគូប្រកួតប្រជែងហិរញ្ញវត្ថុជាច្រើននៅក្នុងទីផ្សារ។

ក្នុងនាមតំណាងឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិកក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិទាំងអស់នៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក សម្រាប់ការណែនាំ និងភាពជាអ្នកដឹកនាំ, បុគ្គលិករបស់យើងទាំងអស់សម្រាប់ការចូលរួមចំណែក និងការប្តេជ្ញាចិត្តក្នុងអំឡុងពេលដ៏លំបាកមួយនេះ និងអតិថិជនរបស់យើងទាំងអស់សម្រាប់ទំនុកចិត្តរបស់ពួកគេមកលើធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ជាពិសេស ធនាគារជាតិ នៃកម្ពុជា (NBC) និងនិយ័តករមូលបត្រកម្ពុជា (SERC)សម្រាប់ដំបូន្មាន និងការគាំទ្រ។

ខ្ញុំ Yim Yong Taick សូមសម្តែងនូវការដឹងគុណចំពោះការខិតខំប្រឹងប្រែង ដោយទទួលបានលទ្ធផលជោគជ័យក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១ និងបន្តឆ្ពោះទៅរកសមិទ្ធផលដ៏ល្អប្រសើរបន្ថែមទៀតក្នុងត្រីមាសទី១ ឆ្នាំ២០២២។

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

ហត្ថលេខា និងត្រា



YIM. Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

- ព័ត៌មានហិរញ្ញវត្ថុសង្ខេប 1
- ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប 2
- សមាសភាពក្រុមប្រឹក្សាភិបាល 3
- សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល 4
- ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ 7
 - ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ 7
 - ខ. លក្ខណៈនៃធុរកិច្ច 8
 - គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ 9
- ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច 10
 - ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក 10
 - ខ. រចនាសម្ព័ន្ធចំណូល 11
- ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ 11
- ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង 11
 - ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ 12
 - ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ 14
 - គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល 16
 - ឃ. ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ 16
 - ង. ផលប៉ះពាល់អតិផរណា 16
 - ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល 17
- ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក 17

ផ្នែកទី ១ - ព័ត៌មានទូទៅពាក់ព័ន្ធនឹងបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
ជាអក្សរឡាតាំង	Phnom Penh Commercial Bank Plc.
លេខកូដស្តង់ដារ	KH ២០០០១១១A46
ទីស្នាក់ការ	អគារលេខ២១៧ មហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ៩០៩ ៩០៩/(+៨៥៥) ២៣ ៩៩៩ ៥០០
គេហទំព័រ	www.ppcbank.com.kh
អ៊ីមែល	info@ppcb.com.kh
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១៥៧៩៤ ចុះថ្ងៃទី២០ មេសា ២០០៨
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B២៣ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៦ ធ្នូ ២០១៩
សេចក្តីសម្រេចអនុញ្ញាតិនិងចុះបញ្ជី ឯកសារផ្តល់ព័ត៌មានលេខ	១៩២/២០ គ.ម.ក./ស.ស.រ ចុះថ្ងៃទី០១កញ្ញា ២០២០
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Baek Jongil

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមប្រតិបត្តិការធនាគារនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅអគារលេខ២១៧ មហាវិថី ព្រះនរោត្តម (ផ្លូវលេខ ៤១) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទទួលបានអាជ្ញាបណ្ណពេញលេញ ជាធនាគារពាណិជ្ជ។ នៅខែកញ្ញា ឆ្នាំ២០១៦ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បាន ស្វាគមន៍សម្រាប់ ការចាប់ផ្តើមថ្មីមួយជាមួយភាគទុនិកដ៏រឹងមាំ គឺ Jeonbuk Bank Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co. Ltd.), ក្រុមហ៊ុន Apro Financial Co., Ltd (ជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតនៅក្រោម OK Financial Group) និងក្រុមហ៊ុន JB Woori Capital Co., Ltd (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ JB Financial Group Co., Ltd.) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង។

នៅពេលដែលយើងបន្តកិច្ចខំប្រឹងប្រែងរបស់យើងទៅមុខទៀត យើងក៏មិនភ្លេចនឹងអបអរសាទរ ចំពោះភាពជោគជ័យនាពេលកន្លងមក ក្នុងការបំពេញបាននូវតម្រូវការជាច្រើនរបស់អតិថិជនក្នុងផ្នែក សេវាធនាគារ និងខិតខំស្វែងរកវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់គុណភាពសេវារបស់យើង គាំទ្រអតិថិជនរបស់យើងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ គិតត្រឹមចំណាត់ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសកម្មសរុបមានចំនួន ៩៨៦ លានដុល្លារអាមេរិក និងធ្វើការបម្រើអតិថិជនច្រើនជាង ១៥៨.០០០ នាក់ ជាមួយនឹងសាខាចំនួន២៣ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន៦៨ (ម៉ាស៊ីន ATMs ផ្សេងៗទៀតកំពុងត្រូវបានពិចារណានៅទីតាំងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា)។ បន្ថែមពីនោះ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នឹងបន្តធ្វើការផ្តល់ជូនដល់អតិថិជននូវសេវា ដែលមានលក្ខណៈងាយស្រួល និងធ្វើការគាំទ្រដោយបណ្តាញឌីជីថល ដែលធ្វើឲ្យអតិថិជនកាន់តែ មានភាពងាយស្រួលជាមួយនឹងបទពិសោធន៍ធនាគារ។ អតិថិជនអាចធ្វើការទំនាក់ទំនងមកយើង តាមរយៈ Live Chat ក្នុងរយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈ បណ្តាញឌីជីថលទាំងអស់របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក។ លើសពីនេះទៅទៀត ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានបង្កើតមជ្ឈមណ្ឌលសហគ្រាសធុនតូច-មធ្យម (SME Center) ជាលើកដំបូង របស់ខ្លួន ដែលនឹងផ្តល់នូវផលិតផល និងសេវា SME។ សហគ្រាសធុនតូច-មធ្យម នឹងត្រូវទទួលបាន

នូវសេវាពិគ្រោះយោបល់អាជីវកម្មផងដែរ។ ពួកយើងក៏បានពង្រីកនូវការិយាល័យបរទេស (Foreign Desk) មានដូចជា ការិយាល័យ កូរ៉េ ជប៉ុន និងចិន ក៏ដូចជា ហ្គោលក្លឹប និងមជ្ឈមណ្ឌល SME ដែលនឹងផ្តល់នូវផលិតផល និងសេវា SME។ ពួកយើងពិតជាផ្តល់តម្លៃដល់អតិថិជនទាំងអស់ និងបន្តធ្វើការអភិវឌ្ឍផលិតផល-សេវារបស់ពួកយើង ដើម្បីបម្រើជូនដល់អតិថិជនឲ្យបានល្អបំផុត។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានចាប់ផ្តើមដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់រហ័ស តាមរយៈប្រព័ន្ធបាគងតាមបញ្ជូរ ដែលអាចប្រតិបត្តិការបានចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាលរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បាន សម្រេចចូលរួមភាគកម្មវិនិយោគ នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF) ចំនួន ២០.០០០ដុល្លារ អាមេរិក។

សេវាទទួលយកនូវប័ណ្ណ CSS សម្រាប់ធ្វើប្រតិបត្តិការនៅតាមបណ្តាម៉ាស៊ីន ATM ទាំងអស់ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ត្រូវបានដាក់ឲ្យដំណើរការ និងអនុវត្តជាផ្លូវការ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ Cambodian Shared Switch (CSS) គឺជាគម្រោងប័ណ្ណក្នុងស្រុក (ម៉ាកប័ណ្ណ) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា (NBC)។ ប័ណ្ណ CSS ត្រូវបាន រចនាឡើងដើម្បីផ្តល់នូវទំនាក់ទំនងអន្តរកម្ម និងអន្តរប្រតិបត្តិការក្នុងចំណោមសមាជិក CSS ។ ម្ចាស់ប័ណ្ណ CSS អាចធ្វើប្រតិបត្តិការលើម៉ាស៊ីន ATM របស់ PPCBank ដូចជាការដកសាច់ប្រាក់ ការផ្លាស់ប្តូរលេខសម្ងាត់ បោះពុម្ពរបាយការណ៍ខ្នាតតូច ការផ្ទេរប្រាក់អន្តរធនាគារ និងការសាកសួរ សមតុល្យ។ ម៉ាស៊ីន ATM របស់ PPCBank អាចគាំទ្រមុខងារពេញលេញនៃប្រតិបត្តិការ CSS ATM ហើយថែមទាំងអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ CSS ធ្វើប្រតិបត្តិការនៅគ្រប់ម៉ាស៊ីន ATM PPCBank ជាប្រាក់រៀល និង/ឬ ដុល្លារ ជាមួយនឹងការគិតថ្លៃស្តង់ដារអប្បបរមា។ PPCBank គឺជាធនាគារទី១០ ដែលអាចទទួលយកប័ណ្ណ CSS (ទិន្នន័យគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១) ក្នុងចំណោមធនាគារ ចំនួន៥៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៩ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា (ទិន្នន័យគិតត្រឹមថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២០) តាមរយៈការផ្តល់ជូននូវសេវាទទួលប័ណ្ណ CSS នេះ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានការអនុញ្ញាតពីអគ្គនាយកដ្ឋាន ក្នុងការបង្កើនដើមទុនពី៩២លានដុល្លារអាមេរិក ទៅ ១០២លានដុល្លារអាមេរិក ការផ្លាស់ប្តូរតំណាងម្ចាស់ភាគហ៊ុនជានីតិបុគ្គលរបស់ Jeonbuk Bank Co., Ltd. និង JB Woori Capital Co., Ltd ការតម្កល់លក្ខន្តិកៈថ្មី។

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា ក្នុងការចូលរួមភាគកម្មវិនិយោគចំនួន ២០.០០០ ដុល្លារអាមេរិក នៅវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)។

ផ្នែកទី ២ - ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី៤ ឆ្នាំ២០២១	ឆ្នាំ២០២០
ផ្នែកសេវាឥណទាន		
ចំនួនគណនីឥណទាន	៧.៣០៨	៦.៤៧៧
ឥណទានដុលសរុប (លានរៀល)	៣.០៣៧.៩៣១	២.៩២២.១៥៩
ផ្នែកសេវាប្រាក់បញ្ញើ		
ចំនួនគណនីប្រាក់បញ្ញើ	១៥៨.៥៦១	១៤៨.០២៥
ប្រាក់បញ្ញើសរុប (លានរៀល)	៣.០២៩.៣៨៧	៣.២៦៣.៩៤៥
ព័ត៌មានទូទៅ		
ចំនួនសាខាបើកដំណើរការ	២៣	២៣
ចំនួនបុគ្គលិកសរុប	៤៤៥	៤៧៤
ចំនួនម៉ាស៊ីន អេធីអឹម	៦៨	៦៦
ចំនួនម៉ាស៊ីនទូទាត់	២៣៨	២២៥

ខ. រចនាសម្ព័ន្ធចំណូល

ល.រ	ប្រភពចំណូល	ត្រីមាសទី៤ ឆ្នាំ២០២១		ត្រីមាសទី៤ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៨.១៤៩	៩៨,៥៤	៧៦.៣៣៨	៩៥,៨៧
២	ចំណូលកម្រៃ និងជើងសារ	១.១៤៩	១,៤៥	៣.១៤៣	៣,៩៥
៣	ចំណូលផ្សេងៗ	៨	០,០១	១៤១	០,១៨
	ចំណូលសរុប	៧៩.៣០៦	១០០	៧៩.៦២៣	១០០

ផ្នែកទី ៣ - របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ
ដោយសវនករឯករាជ្យ

សូមមើលឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ។

ផ្នែកទី ៤ - ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមផ្តោតលើលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុផ្នែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ភ្នំពេញពាណិជ្ជម.ក (PPCBank) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ J&A (Cambodia) Investment Co., Ltd គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានត្រួតពិនិត្យដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.វ.ហ.អ.ក) និងអនុលោមទៅតាមបទបញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍ណែនាំផ្សេងៗដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារភ្នំពេញពាណិជ្ជម.ក មានប្រភពចំណូលចំនួន៣ធំៗគឺ ចំណូលការប្រាក់ ចំណូលពីកម្រៃ និងជើងសារនិងចំណូលផ្សេងៗ។

- ចំណូលការប្រាក់រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទាន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើរនៅធនាគារ និងចំណូលការប្រាក់បានមកពីមូលបត្រវិនិយោគនានា។
- ចំណូលកម្រៃ និងជើងសាររួមមាន កម្រៃសេវាឥណទាន ចំណូលពីការផ្ទេរប្រាក់ក្នុងស្រុក និងបរទេស ចំណូលពីសេវាប្រាក់បញ្ញើ ចំណូលពីសេវាធានា និង ចំណូលពីប័ណ្ណផ្សេងៗ។
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់លើការវិនិយោគ និងចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភពចំណូល	ត្រីមាសទី៤ ឆ្នាំ២០២១		ត្រីមាសទី៤ ឆ្នាំ២០២០	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន(លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៧៨.១៤៩	៩៨,៥៤	៧៦.៣៣៨	៩៥,៨៧
២	ចំណូលកម្រៃ និងជើងសារ	១.១៤៩	១,៤៥	៣.១៤៣	៣,៩៥
៣	ចំណូលផ្សេងៗ	៨	០,០១	១៤១	០,១៨
	ចំណូលសរុប	៧៩.៣០៦	១០០	៧៩.៦២៣	១០០

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ទទួលបានចំណូលភាគច្រើនមកពីការប្រាក់ ដែលមាន ៩៨% នៃប្រាក់ចំណូល សរុបក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

៣. ការវិភាគគម្លាតចំណេញដុល

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានរៀបចំរបាយការណ៍លទ្ធផលរួមរបស់ខ្លួនក្នុងទម្រង់ជា របាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល ប៉ុន្តែទម្រង់របាយការណ៍នេះអាចបង្ហាញលើ ចំណេញការប្រាក់សុទ្ធដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយការប្រាក់ ដែលនឹង ត្រូវយកមកពិភាក្សានៅក្នុងចំណុចបន្ទាប់ការវិភាគ ចំណេញ(ខាត) មុនបង់ពន្ធ។

៤. ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៧៨.១៤៩	៧៦.៣៣៨	១.៨១១	២,៣៧
ចំណាយលើការប្រាក់	(២៤.៨៩៣)	(៣០.៨៥០)	៥.៩៥៧	(១៩,៣១)
ចំណូលមកពីការប្រាក់សុទ្ធ	៥៣.២៥៦	៤៥.៤៨៨	៧.៧៦៨	១៧,០៨
ចំណូលកម្រៃ និងជើងសារ	១.១៤៩	៣.១៤៣	(១.៩៩៤)	(៦៣,៤៣)
ចំណាយកម្រៃ និងជើងសារ	(១.២៨៦)	(១.០៩៧)	(១៨៩)	១៧,២៥
ចំណូលកម្រៃនិងជើងសារសុទ្ធ	(១៣៧)	២.០៤៧	(២.១៨៣)	(១០៦,៦៨)
ចំណូលប្រតិបត្តិការផ្សេងៗ	៨	១៤១	(១៣៤)	(៩៤,៤០)
ចំណាយបុគ្គលិក	(៩.៣៦៩)	(៧.៦៦០)	(១.៧១០)	២២,៣២
ចំណាយប្រតិបត្តិការ	(៧.០២១)	(៧.៩៧៤)	៩៥៣	(១១,៩៦)
ចំណាយរំលស់	(៧.៩៤៨)	(៨.១៤២)	១៩៤	(២,៣៨)
ប្រាក់ចំណេញពីប្រតិបត្តិការ	២៨.៧៨៩	២៣.៩០០	៤.៨៨៩	២០,៤៦
ការខាតបង់លើខ្លឹមភាពនៃតម្លៃលើ ឧបករណ៍ហិរញ្ញវត្ថុ	៦២៦	(៤៤៩)	១.០៧៥	(២៣៩,២៣)
ប្រាក់ចំណេញមុនបង់ពន្ធ	២៩.៤១៤	២៣.៤៥០	៥.៩៦៤	២៥,៤៣

ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២៩.៤១៤លានរៀល (២៥% កើនឡើងប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២០)។ ការកើនឡើងនៃប្រាក់ចំណេញភាគច្រើន គឺទទួលបានមកពីការកើនឡើងនៃចំណូលដែលទទួលបានពីការផ្តល់ឥណទានដល់អតិថិជន។

៥. ការវិភាគចំណេញ (ខាត) ក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២៩.៤១៤	២៣.៤៥០	៥.៩៦៤	២៥,៤៣
ចំណាយពន្ធលើប្រាក់ចំណូល	(៥.៩៦៨)	(៣.១៩៣)	(២.៧៧៤)	៨៦,៨៨
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	២៣.៤៤៧	២០.២៥៧	៣.១៩០	១៥,៧៥

ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានចំនួន ២៣.៤៤៧លានរៀល ដែលបានកើនឡើង ១៦%ប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២០ដែលបណ្តាលមកពីការកើនឡើងនៃចំណូលការប្រាក់ដូចបានបកស្រាយក្នុងចំណុច៤ (ការវិភាគចំណេញ (ខាត) មុនបង់ពន្ធ)។

៦. ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

សង្ខេបនៃរបាយការណ៍ចំណេញខាត	ត្រីមាសទី៤ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី៤ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	២៣.៤៤៧	២០.២៥៧	៣.១៩០	១៥,៧៥
ការខាតលម្អិតផ្សេងៗ	(៣០១)	(៣.៣៨៥)	៣.០៨៤	(៩១,១២)
ប្រាក់ចំណេញលម្អិតសរុប	២៣.១៤៦	១៦.៨៧២	៦.២៧៣	៣៧,១៨

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញសម្រាប់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជួយឲ្យប្រទេសរួចផុតពីការរីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងឆាប់រហ័ស។ ដូច្នេះហើយគណៈគ្រប់គ្រងយល់ឃើញថា សកម្មភាពអាជីវកម្មរបស់ក្រុម និងធនាគារ នឹងកាន់តែមានភាពល្អប្រសើរឡើងជាមុនទាំងទំហំនៃប្រតិបត្តិការ និងកម្រិតនៃប្រាក់ចំណេញ។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ការបន្តទទួលបានមូលនិធិថ្មីៗជាមួយនឹងថ្លៃដើមទាប និងកំណើននៃផលិតផលកម្ចី SME នៅតែជាកត្តាសំខាន់បំផុតនៃប្រាក់ចំណេញរបស់ធនាគារ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារបានបង្កើតនូវផលិតផលកម្ចី SME ថ្មីៗបន្ថែមទៀតដូចជា៖ “ឥណទាន ៣០០”, “ឥណទានកក់ក្តៅ” ដែលបានផ្តល់លក្ខខណ្ឌល្អប្រសើរ និងការអនុម័តលឿនជាមុនតាមតម្រូវការរបស់អតិថិជន ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើន និងកាត់បន្ថយពេលវេលារង់ចាំសម្រាប់អតិថិជនក្នុងស្ថានភាពបរិយាកាសនៃការរីករាលដាលនៃមេរោគកូវីដ-១៩។

ជាងនេះទៅទៀត ដើម្បីបម្រើសេវាអតិថិជនឱ្យកាន់តែប្រសើរ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធខ្ចីជីថលរបស់ធនាគារ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ធនាគារបានបន្តវិនិយោគឥតឈប់ឈរ លើការលើកកម្ពស់សេវាធនាគារខ្ចីជីថលរបស់ខ្លួនដូចជា៖

- បានដាក់ឱ្យដំណើរការជាផ្លូវការ នូវសេវាផ្ទេរប្រាក់ពេញលេញដែលកាត់ចេញ និងទទួលសម្រាប់គណនីរបស់អតិថិជនដែលមាននៅធនាគារ សម្រាប់ប្រព័ន្ធបាគងនៅបញ្ជូរ បន្ថែមទៅលើសេវាដែលបានដាក់ឱ្យដំណើរការស្រាប់លើសេវា ធនាគារចល័ត (Mobile Banking) និងសេវាធនាគារតាមអ៊ីនធឺណែត។
- CSS ATM Acquiring Service ដែលត្រូវបានប្រកាសជាផ្លូវការ និងអនុវត្តនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ CSS ត្រូវបានរចនាឡើងដើម្បីផ្តល់នូវទំនាក់ទំនងអន្តរធនាគារ និងអន្តរប្រតិបត្តិការក្នុងចំណោមសមាជិក CSS ទាំងអស់។ ម្ចាស់ប័ណ្ណ CSS អាចធ្វើប្រតិបត្តិការលើម៉ាស៊ីន ATM របស់ PPCBank ដូចជាការដកសាច់ប្រាក់ ការផ្លាស់ប្តូរលេខសម្ងាត់ បោះពុម្ពរបាយការណ៍សង្ខេប ការផ្ទេរប្រាក់អន្តរធនាគារ និងការត្រួតពិនិត្យសមតុល្យ។ ម៉ាស៊ីន ATM របស់ PPCBank អាចគាំទ្រមុខងារពេញលេញនៃប្រតិបត្តិការ CSS ហើយថែមទាំងអនុញ្ញាតឱ្យអ្នកកាន់កាត CSS អាចធ្វើប្រតិបត្តិការនៅគ្រប់ម៉ាស៊ីន ATM របស់ PPCBank ជាប្រាក់រៀល និង/ឬ ជាប្រាក់ដុល្លារ ជាមួយនឹងការគិតប្រៃសណីយ៍ស្តង់ដារអប្បបរមាប៉ុណ្ណោះ។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការឡើងចុះនៃថ្លៃវត្ថុធាតុដើមមិនមានផលប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្ថិតនៅក្រោមច្បាប់ស្តីពីពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នោះធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនត្រូវមានកាតព្វកិច្ចបង់ពន្ធដូចបានកំណត់ក្នុងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងកាតព្វកិច្ចពន្ធ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ "មាស" ពីអគ្គនាយដ្ឋានពន្ធដារសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ និង២០២១។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

ទន្ទឹមនឹងការវិភាគរាលដាលនៃមេរោគ កូវីដ-១៩ មកលើសេដ្ឋកិច្ចពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមានការធ្លាក់ចុះគួរឲ្យកត់សំគាល់ អាចមានផលប៉ះពាល់ខ្លះៗដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានការកើនឡើងនៃចំណូលដែលមានចំណូលការប្រាក់សុទ្ធសរុប ៥៣.២៥៦លានរៀល ដែលស្មើនឹងការកើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាប្រចាំតាមបទបញ្ញត្តិ ដើម្បីអាចវាស់វែង និងធានាថាវានឹងមិនធ្វើឲ្យប៉ះពាល់ដល់និរន្តរភាពនៃប្រាក់ចំណេញរបស់ធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ធនាគារកំណត់អត្រាការប្រាក់ថេរសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ខ្លួនសម្រាប់ប្រតិបត្តិការអាជីវកម្ម។ ដូច្នេះធនាគារមិនមានទទួលរងហានិភ័យជាសារវន្តទាក់ទងនឹងអត្រាការប្រាក់មកលើលទ្ធផលនៃប្រតិបត្តិការអាជីវកម្មធនាគារនោះទេ ។

ឥទ្ធិពលនៃថ្លៃទំនិញ មិនមានផលប៉ះពាល់មកលើលទ្ធផលប្រតិបត្តិរបស់ធនាគារឡើយ ។

ង. ផលប៉ះពាល់អតិផរណា

មិនមានផលប៉ះពាល់ណាមួយជាសារវន្ត នៃអតិផរណាមកលើលទ្ធផលប្រតិបត្តិការអាជីវកម្មរបស់ធនាគារឡើយ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាល

ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍហិរញ្ញវត្ថុ ជំរុញការធ្វើពិធីកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារជាតិ នៃកម្ពុជា បានចេញសារាចរណែនាំចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកាន់កាប់មូលបត្ររដ្ឋដូចខាងក្រោម៖

- ១- ទទួលស្គាល់ការថ្លឹងហានិភ័យ ០% ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជា រូបិយបណ្ណ ក្នុងការគណនាអនុបាតសាធនភាព និង
- ២- ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ចំពោះមូលបត្ររដ្ឋ ដែល ចារឹកជារូបិយវត្ថុជាតិ ឬជារូបិយបណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព។

ហត្ថលេខាអភិបាលរបស់ធនាគារភ្នំពេញពាណិជ្ជ ម.ក

ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

បានអាន និងឯកភាព



លោក YIM. Yong Taick

ប្រធានក្រុមប្រឹក្សាភិបាល

